


ដំណើរការរបស់ផលិតផល

លោកសម្បត្តិ មានអាយុ30ឆ្នាំ បានខ្ចីកម្ចីដែលមានទឹកប្រាក់ចំនួន \$5,000 ដោយមានរយៈពេលសង 3ឆ្នាំ ពីគ្រឹះស្ថានហិរញ្ញវត្ថុមួយ។ ស្របពេលជាមួយគ្នានេះដែរ គាត់ទិញ “ផលិតផលការពារកម្ចីជាមួយ ហ្វ័រឈ្នួន ឡាយហ្វ” ដែលមានទឹកប្រាក់ធានារ៉ាប់រងថេរ ដើម្បីធានាថា កម្ចីនេះនឹងមិនក្លាយជាបន្ទុកហិរញ្ញវត្ថុទៅលើគ្រួសាររបស់គាត់នៅពេលដែលគ្មានរូបគាត់។ លោកសម្បត្តិបានបង់បុព្វលាភតែមួយលើកចំនួន \$154.60 ដើម្បីទិញផលិតផលនេះ។



ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) ដែលបណ្តាលមកពីគ្រោះថ្នាក់ ចំនួនទឹកប្រាក់ធានារ៉ាប់រងបន្ថែម \$5,000 នឹងត្រូវប្រគល់ជូនអ្នកទទួលផល

ប្រសិនបើមានហេតុការណ៍អកុសលណាមួយកើតឡើងចំពោះលោកសម្បត្តិ ក្នុងខែទី18 (1ឆ្នាំកន្លះ) បន្ទាប់ពីគាត់បានទិញបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុន ហ្វ័រឈ្នួន ឡាយហ្វ នឹងទូទាត់សមតុល្យកម្ចីទឹកប្រាក់ចំនួន \$2,897 ដែលនៅសល់ និងរាល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលនៅសល់ចំនួន \$2,103 នឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់លោកសម្បត្តិ (អ្នកទទួលផល)។

ករណីមិនធានា

រាល់ការទាមទារសំណងចំពោះមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) របស់អ្នកត្រូវបានធានារ៉ាប់រងទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬប្រយោលដោយមូលហេតុខាងក្រោម នឹងមិនត្រូវបានធានាឡើយ៖

1. អត្ថប្រយោជន៍ក្នុងករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ (បណ្តាលមកពីមូលហេតុទូទៅ)៖

- ក. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ខ. ឆ្លងមេរោគហ៊ីវ(HIV) ឬជំងឺអេដស៍(AIDS) ឬជំងឺផ្សេងៗទៀតដែលពាក់ព័ន្ធនឹងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- គ. ការប្រើប្រាស់ខុសច្បាប់នូវថ្នាំណាកូទិក (narcotics) ថ្នាំរំញ័រ (stimulants) ឬសារធាតុញៀនដទៃទៀត ឬ
- ឃ. ទទួលរោគប្រហារជីវិត ឬចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬប្រឆាំងនឹងការចាប់ខ្លួនរបស់អាជ្ញាធរ ឬសកម្មភាពពុទ្ធចេញពីពន្ធនាគារ ឬ
- ង. សកម្មភាពខុសច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល ដែលរំលោភទៅនឹងបទបញ្ញត្តិនានា ដូចដែលបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា ឬ
- ច. ពិការភាព កើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញ ឬ
- ឆ. សង្គ្រាម(ទោះមាន ឬមិនមានការប្រកាសជាមុន)សង្គ្រាមស៊ីវិល ឬជម្លោះប្រដាប់អាវុធផ្សេងៗ ឬ
- ជ. ការបង្កគ្រោះថ្នាក់ដោយខ្លួនឯង របស់អ្នកត្រូវបានធានារ៉ាប់រង/ម្ចាស់បណ្ណសន្យារ៉ាប់រង ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ឈ. ចូលរួមនៅក្នុងសកម្មភាពហោះហើរ លើកលែងតែជាអ្នកដំណើរនៃអាកាសចរណ៍ស៊ីវិលដែលមានកាលវិភាគហោះហើរ ឬ
- ញ. បម្រើការងារក្នុងជួរយោធា ឬកងទ័ពដើរទឹកនៅក្នុងអំឡុងពេលដែលមានសង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) ឬនៅក្រោមបញ្ជានៃប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ ។

2. អត្ថប្រយោជន៍បន្ថែមក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់)៖

- ប្រការ 1 ខាងលើបណ្តាល មកពីមូលហេតុណាមួយដូចខាងក្រោម៖
- ក. ការស្នើសុំរះកាត់ ដែលសំដៅដល់ការរះកាត់តាមនីតិវិធីក្នុងវេជ្ជសាស្ត្រ រួមទាំងការរះកាត់កែសម្ផស្ស ដោយមិនចាំបាច់ឈរលើមូលដ្ឋានវេជ្ជសាស្ត្រឡើយ ដែលពាក់ព័ន្ធនឹងជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលស្ថិតក្រោមការការពារនៃបណ្ណសន្យារ៉ាប់រងនេះ ដែលបានធ្វើឡើងតាមសំណើរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ
 - ខ. អ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ស្រាបៀរ(ដែលល្មើសនឹងបទបញ្ញត្តិច្បាប់ដែលមានចែងក្នុងច្បាប់កម្ពុជាជាធរមាន) ឬថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ឬ
 - គ. ការប៉ះពាល់ផ្នែករាងកាយ ឬផ្លូវចិត្ត ឬស្ថានភាពចុះខ្សោយ ឬភាពទ្រុឌទ្រោម ដែលត្រូវបានបញ្ជាក់ថាបានកើតឡើងមុនពេលកាលបរិច្ឆេទ មានសុពលភាពនៃបណ្ណសន្យារ៉ាប់រងនេះ ដោយមិនត្រូវបានប្រកាសឱ្យបានពេញលេញ និងត្រឹមត្រូវ ឬ

- ឃ. ចូលរួមក្នុងសកម្មភាពគ្រោះថ្នាក់ រួមទាំងតែមិនកំណត់ចំពោះ ការជ្រុជរិក ការលោតខ្សែយោង ការលោតឆ័ត្រយោង ការឡើងភ្នំ ការប្រណាំងសេះ ឬការប្រណាំងផ្សេងទៀតដែលមានកង់រិល ឬ
- ង. អាវុធនុយក្លេអ៊ែរ វិទ្យុសកម្ម ឬវិទ្យុសកម្មពីសារធាតុនុយក្លេអ៊ែរ ឬការសំណល់នុយក្លេអ៊ែរដែលកើតចេញពីចំហេះនៃសារធាតុនុយក្លេអ៊ែរ និងដំណើរការនៃការបែងចែក/ការលាយនុយក្លេអ៊ែរដើម្បីទ្រទ្រង់ខ្លួនឯង ឬ
- ច. ចូលរួមក្នុងការវាយតប់ ការតស៊ូមតិ ឬឈរជួរឆ្នាំងនឹងការចាប់ខ្លួនអាជ្ញាធរមានសមត្ថកិច្ច ឬ
- ឆ. ផលវិបាកដែលទាក់ទងនឹងការមានផ្ទៃពោះ ការសម្រាលកូន។

ករណីខកខាន ឬយឺតយ៉ាវនៃការបង់បុព្វលាភធានារ៉ាប់រង៖

រយៈពេលអនុគ្រោះចំនួន 30 (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដល់កាលកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង នឹងត្រូវបានផ្តល់ជូនសម្រាប់ការទូទាត់បុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ ដែលក្នុងរយៈពេលអនុគ្រោះនេះ បណ្ណសន្យារ៉ាប់រងនេះនឹងនៅតែមានសុពលភាពដដែល។

ប្រសិនបើក្រុមហ៊ុននៅតែមិនទទួលបាននូវបុព្វលាភធានារ៉ាប់រង គិតត្រឹមកាលបរិច្ឆេទចុងក្រោយនៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនឹងអស់សុពលភាព គិតចាប់ពីកាលបរិច្ឆេទដែលត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ។ ការទទួលខុសត្រូវរបស់ក្រុមហ៊ុននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ ហើយក្រុមហ៊ុននឹងមិនត្រូវប្រគល់ជូនវិញនូវរាល់បុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ។

ម្ចាស់បណ្ណសន្យារ៉ាប់រង អាចដាក់ពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ មកក្រុមហ៊ុននៅក្នុងរយៈពេលយ៉ាងយូរបំផុត 2 (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដល់កាលកំណត់ ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ។





ផលិតផលធានារ៉ាប់រងដែលការពារមនុស្សជាតិស្រឡាញ់របស់អ្នកពីបន្ទុកហិរញ្ញវត្ថុដោយទូទាត់កម្ចីរបស់អ្នក ប្រសិនបើមានហេតុការណ៍អកុសលណាមួយកើតមានចំពោះអ្នក។

★ សារៈសំខាន់

- គ្រួសាររបស់អ្នកមិនចាំបាច់បារម្ភពីការទូទាត់កម្ចីនៅពេលគ្មានរូបអ្នក។
- ការការពារដែលមានតម្លៃទាប ដើម្បីធានាថាមនុស្សជាតិស្រឡាញ់របស់អ្នកអាចរស់នៅដោយមិនជាប់បំណុល។
- ត្រូវគ្នាទៅនឹងទំហំកម្ចីរបស់អ្នក។
- វិសាលភាពនៃការធានាគ្រប់ទីកន្លែងជាសកល។
- មធ្យោបាយបង់បុព្វលាភ៖ ផ្ទេរតាមធនាគារ បញ្ចប់ប្រាក់អចិន្ត្រៃយ៍ សេវាទូទាត់ ឬផ្ទេរប្រាក់មានអាជ្ញាបណ្ណត្រឹមត្រូវ។

100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ឬចំនួនទឹកប្រាក់ធានារ៉ាប់រងថយចុះ នឹងត្រូវបានទូទាត់ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍



ចំនួនទឹកប្រាក់ធានារ៉ាប់រងថេរ **\$5,000** លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) ដែលបណ្តាលមកពីគ្រោះថ្នាក់



ជម្រើសទឹកប្រាក់ធានារ៉ាប់រងថេរ ឬ ទឹកប្រាក់ធានារ៉ាប់រងថយចុះ



ជម្រើសបង់បុព្វលាភតែមួយលើក ឬបង់បុព្វលាភជាប្រចាំមានកាលកំណត់

ខិត្តប័ណ្ណនេះផ្តល់នូវព័ត៌មានបឋមអំពីផលិតផលប៉ុណ្ណោះ។ លោកអ្នកត្រូវអាន ខ និងលក្ខខណ្ឌនៃផលិតផលនេះ ដើម្បីជ្រាបពីព័ត៌មានលម្អិត ហើយស្វែងរកការប្រឹក្សាយោបល់ពីបុគ្គលិកលក់ផលិតផលធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រងជាបុគ្គលរបស់យើងខ្ញុំ មុននឹងសម្រេចចិត្តចិញ្ចបណ្ណសន្យារ៉ាប់រងនេះ។



ផលិតផល ការពារកម្ចី

ជាមួយ ហ្វ័រឈួន ឡាយហ្វ័រ



f in y t Fortune Life Insurance PLC ① fortunelifecambodia
 ② www.fortunelife.com.kh ☎ +855 23 931 999 | 1800-202 202 ពេលវេលា
 ③ អគារ The Gateway ជាន់ទី26 មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវ110) សង្កាត់ផ្សារដេប៉ូទី3
 ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា